

22. យើងអធិស្ឋានសុំឱ្យស្ត្រីទាំងអស់នៅក្នុងប្រទេសចិននឹងស្គាល់អត្តសញ្ញាណពិតរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ ហើយឱ្យពួកគេទទួលបាននូវអារម្មណ៍ដែលមានតម្លៃមួយនេះ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ (អេភេសូរ ១:៤-៦)

23. ព្រះអម្ចាស់អើយ យើងខ្ញុំអធិស្ឋានសម្រាប់បំផ្លាស់ប្តូរដួងចិត្តបុរសដែលបានប្រើអំពើហឹង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជា និងការព្យាបាលដួងចិត្តដល់ស្ត្រីដែលរងគ្រោះនិងជួបប្រទះអំពើហឹង្សានេះ ក្នុងជីវិតរបស់ពួកគេផងដែរ។ (អេសាយ ២៩:២៤)

24. ព្រះអម្ចាស់អើយ ខ្ញុំសូមលើកតម្កើងព្រះនាមទ្រង់ដែលបានដឹកនាំស្ត្រីនៅក្នុងប្រទេសឥណ្ឌា អោយមានភាពរឹងមាំខាងព្រលឹងវិញ្ញាណក្នុងការបម្រើ និងជួយស្ត្រីឱ្យបានស្វែងរកការព្យាបាល ក្តីសង្ឃឹម និងសន្តិភាពដែលមាននៅក្នុងទ្រង់ផងដែរ។ (ទីតុស២:១,៣-៥)

25. ឱ ព្រះអម្ចាស់អើយ យើងខ្ញុំសូមសរសើរព្រះនាមទ្រង់ ដែលប្រទានព្រះពរ និងជំនួយដ៏ស្មោះត្រង់ក្នុងការផលិត និងចាក់ផ្សាយកម្មវិធីស្ត្រីនៃក្តីសង្ឃឹមនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសជ្វាអស់រយៈពេល 20 ឆ្នាំ។ (យ៉ូហាន ៣:២១)

26. យើងសូមសរសើរ និងអរព្រះគុណព្រះជាម្ចាស់ ដែលគ្រួសារនៅប្រទេសកូរ៉េខាងត្បូងត្រូវបានមានការរីកចម្រើន ហើយការលែងលះក៏បានថយចុះ នៅពេលដែលពួកគេបានចំណាយពេលនៅផ្ទះកាន់តែច្រើន ដោយសារជំងឺ COVID-19។ (ទំនុកដំកើង ១៣៣:១)

27. បិតាអើយ សូមគង់នៅនិងថែរក្សាប្រជាជនជប៉ុនដែលមានវ័យចំណាស់ សូមឲ្យគេដឹងថា ទ្រង់តែងតែគង់នៅជិតពួកគេ ជានិច្ចរហូតដល់ពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេ។ សូមអោយសមាជិកព្រះវិហារបានចំណាយពេលជាមួយពួកគេ ហើយនាំពួកគេទៅរកព្រះគ្រីស្ទនិងស្គាល់ទ្រង់ផងដែរ ។ (អេសាយ ៤៦:៤)

28. យើងអធិស្ឋានសូមឲ្យអ្នកដែលប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារនៅក្នុងប្រទេសនេប៉ាល់ និងត្រូវបានកាត់ទោស និងមានការផ្លាស់ប្តូរចិត្ត។ ឱព្រះវរបិតាអើយ សូមនាំការព្យាបាលដួងចិត្ត កុមារដែលបានជួបនឹងអំពើអាក្រក់នេះគ្រប់ៗគ្នា។ (ទំនុកដំកើង ១៤៧:៣)

29. ព្រះជាម្ចាស់អើយ នៅពេលដែលស្ត្រីដែលអត់ការងារធ្វើនៅហ្វីលីពីន កំពុងស្វែងរកការងារសមរម្យធ្វើ សូមអោយពួកគេបានដាក់មករកទ្រង់ជាអ្នកផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ពួកគេ។ (ទំនុកដំកើង ៣៤:១០)

30. ព្រះបិតាអើយ សូមពង្រឹងសេចក្តីជំនឿស្ត្រីជនជាតិវៀតណាមដែលកាន់សាសនាគ្រីស្ទ ឱ្យមានការរីកចម្រើន និងដើរដោយស្មោះត្រង់ជាមួយទ្រង់។ សូមឲ្យពួកគេចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយស្ត្រីផ្សេងទៀតនិងអ្នកដែលជឿថ្មី។ (២ធីម៉ូរេ ២:២)

31. បិតាអើយ យើងសូមអធិស្ឋានសម្រាប់ការបញ្ចប់នូវអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្តនៅក្នុងគ្រួសារនៅក្នុងប្រទេសម៉ុងហ្គោលី សូមឲ្យស្វាមីបានចេះស្រឡាញ់ភរិយាតាមរបៀបដែលទ្រង់បានមានបន្ទូលនិងបង្គាប់។ (កូឡូស ៣:១៩)

후원안내
 국민은행 851-01-0003-724 북방선교방송
 최초 입금 후 사무실로 연락 주시기 바랍니다

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 07.

ការអធិស្ឋានសម្រាប់ទ្វីបអាស៊ី

TWR កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម នៅក្នុងប្រទេសកូរ៉េ កំពុងតែផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការផ្សាយអស់រយៈពេល25ឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលជាកន្លែងដែលការផ្សព្វផ្សាយអំពីសាសនាមិនត្រូវបានអនុញ្ញាត។ ហើយក្រុមជប៉ុនដែលរៀបចំព័ន្ធកិច្ចតាំងពីឆ្នាំមុន កំពុងត្រៀមខ្លួនយ៉ាងស្រាប់ស្រាវស្រាយសម្រាប់ការចាក់ផ្សាយដែលនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ។ សូមអធិស្ឋានអោយក្រុមស្ត្រីនៃក្តីសង្ឃឹមនៅប្រទេសកូរ៉េ និងជប៉ុន និងក្លាយជាព្រះពរដ៏មានតម្លៃ ដើម្បីនាំពួកគេទៅរកព្រះផងដែរ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
 전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. បិតាអើយ
ដោយសារការរឹតបន្តឹងលើបណ្តាយសង្គមនៅក្នុងប្រទេសចិនជាមួយការផ្សព្វផ្សាយអំពីសាសនាបានកើនឡើង
យើងអធិស្ឋានសូមឱ្យទ្រង់ផ្តល់ប្រាជ្ញាដ៏អស់អ្នកដែលធ្វើការនៅក្នុងតំបន់នម្ភយនេះ
ដើម្បីអោយដំណឹងល្អកាន់តែមានភាពច្បាស់លាស់និងមានមនុស្សស្គាល់ទ្រង់កាន់តែច្រើនផងដែរ។ (សុភាសិត ២:៧)

2. ព្រះអម្ចាស់អើយ សូមទ្រង់ផ្តល់កម្លាំង
និងដឹកនាំដល់អ្នកសម្របសម្រួលភាសានៅប្រទេសឥណ្ឌា
ក្នុងការដែលពួកគេកំពុងតែកំណត់អត្តសញ្ញាណអ្នកស្ម័គ្រចិត្តដើម្បីធ្វើជាដៃគូ
អធិស្ឋាន បង្កើតក្រុមអធិស្ឋាន រៀបចំការជួបជុំ
និងដើរតួដ៏សំខាន់មួយនៃទំនាក់ទំនងរវាងអ្នកស្តាប់និងមេរៀនកម្មវិធីស្ត្រីក្នុង
ក្តីសង្ឃឹម។ (អេសាយ ២៨:២៩)

3. ព្រះបិតាអើយ ពីព្រោះ 80% នៃស្ត្រីឥណ្ឌូនេស៊ីជាអ្នកមិនជឿ
សូមទ្រង់បានប្រើប្រាស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមជាភាសាចារ្យនិងឥណ្ឌូនេស៊ី
ដើម្បីឱ្យពួកគេមិនត្រឹមតែមានការយល់ដឹងអំពីសុខភាពប៉ុណ្ណោះទេ
ប៉ុន្តែអោយពួកគេបានយល់ដឹងពីមេរៀនខាងព្រលឹងវិញ្ញាណនិងអំពីព្រះយេស៊ូវផងដែរ។ (កូរិនថូស១:៩)

4. ព្រះបិតាដែលគង់នៅស្ថានសួគ៌អើយ សូមការពារស្ត្រី កុមារី និង
ជនពិការខាងសតិបញ្ញានៃប្រទេសកូរ៉េខាងត្បូង
ពីគ្រោះថ្នាក់នៃការជួញដូរផ្លូវភេទតាមបណ្តាយសង្គម និងខាងក្រៅ។
(ទំនុកដំកើង ៩១:៣)

5. ព្រះជាម្ចាស់អើយ សូមទ្រង់បានប្រទាននូវគំនិតដែលថ្មី
និងភាពច្នៃប្រឌិតដល់ក្រុមការងារស្ត្រីក្នុងក្តីសង្ឃឹមនៅប្រទេសកម្ពុជា
នៅពេលដែលពួកគេចង់បង្កើតនូវគម្រោង និងកម្មវិធីថ្មីនានា
ដើម្បីចែកទៅដល់ក្រុមស្ត្រីផ្សេងៗហើយសូមអោយពួកគេបានធ្វើការ
ដោយក្តីស្រឡាញ់ និងមានក្តីសង្ឃឹមដែលមកពីទ្រង់។ (និក្ខមនំ ៣៥:៣១)

6. ព្រះអម្ចាស់អើយ សូមសង្គ្រោះស្ត្រី
និងកុមារដែលត្រូវបានរំលោភបំពាននៅប្រទេសជប៉ុន។ សូមប្រោសព្យាបាល
ពួកគេទាំងផ្លូវកាយ ផ្លូវចិត្ត និងព្រលឹងវិញ្ញាណរបស់ពួកគេ ហើយសូមឱ្យ
ពួកគេបានរកឃើញសេចក្តីសង្ឃឹមរបស់ពួកគេនៅក្នុងទ្រង់ផងដែរ។
(ទំនុកដំកើង១០៣:៣-៥)

7. ព្រះបិតាអើយ សូមប្រើប្រាស់វគ្គបណ្តុះបណ្តាលផ្នែកកាត់ដេរ
និងការផ្គត់ផ្គង់នៅប្រទេសនេប៉ាល់
ក្នុងការជួយអ្នកចូលរួមអោយទទួលបានប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេ ជាពិសេសអោយពួកគេបានស្វែងរកសេចក្តីសង្គ្រោះ
និងក្តីសង្ឃឹមដែលមាននៅក្នុងព្រះយេស៊ូវផងដែរ។ (ទំនុកដំកើង ១២៨:២)

8. ឱ ព្រះអម្ចាស់អើយ សូមប្រើកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនៅក្នុងស្រុក
Cebuano, Ilocano និង Tagalog នៃប្រទេសហ្វីលីពីន
ដើម្បីនាំមកនូវក្តីសង្ឃឹម និងការប៉ះពាល់ចិត្ត
និងជីវិតរបស់ស្ត្រីដែលនៅទីនោះ។ (រ៉ូម ១៥:១៣)

9. បិតាអើយ
សូមប្រទានព្រះពរនិងកំលាំងដល់ស្ត្រីក្រីក្រនៅតំបន់ដាច់ស្រយាលភាគខាង
ជើងនៃប្រទេសវៀតណាម ដែលខិតខំចិញ្ចឹមកូន
និងឪពុកម្តាយដែលមានវ័យចំណាស់។ (អេសាយ ៤០:២៩-៣១)

Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

10. ដោយសារតែតម្លៃអាហារបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសម៉ុងហ្គោលី
ដូច្នេះគ្រួសារដែលមានចំណូលទាបមិនអាចមានលុយគ្រប់គ្រាន់ក្នុងការទិញអាហារ។ បិតាអើយ សូមផ្គត់ផ្គង់នូវតម្រូវការប្រចាំថ្ងៃរបស់ពួកគេ
ដើម្បីកុំឱ្យគ្រួសារទាំងនោះមានការអត់ឃ្លាននោះឡើយ។ (ទំនុកដំកើង ៣៤:៦)

11. ព្រះអម្ចាស់អើយ
យើងអធិស្ឋានសុំឱ្យស្ត្រីនៅក្នុងប្រទេសសិង្ហបុរីត្រូវបានគេមើលឃើញ
និងទទួលបានការងារដែលខ្ពស់ទៅតាមលក្ខណៈសម្បត្តិនិងសមត្ថភាពរបស់ពួកគេ។ (សុភាសិត ៣១:៣១)

12. ព្រះអង្គអើយ
យើងអធិស្ឋានសូមឱ្យទំនៀមទម្លាប់សង្គមនៅក្នុងប្រទេសចិនដែលចូលចិត្ត
ក្មេងប្រុសជាងក្មេងស្រីត្រូវបានបញ្ចប់។
សុំពួកជំនុំនៅទីនោះបានមើលឃើញពីតម្លៃដែលទ្រង់មានសម្រាប់មនុស្សគ្រប់គ្នាមិនមែនបែបលោកិយនេះឡើយ។ (លោកុប្បត្តិ ១:២៧)

13. យើងខ្ញុំសូមសរសើរព្រះអង្គដែល
ក្រុមការងារស្ត្រីក្នុងក្តីសង្ឃឹមនៃប្រទេសឥណ្ឌា
អាចធ្វើកម្មវិធីអប់រំលើប្រធានបទទាំងនេះដូចជា ការគ្មានគំរាម
ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំងឺមហារីក
ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីគ្រប់រូប។ (អេសាយ ២៨:២៦)

14. ព្រះបិតាអើយ
យើងខ្ញុំសូមអរព្រះគុណទ្រង់ចំពោះការផ្តល់ស្ថានីយ៍ក្នុងស្រុកចំនួន 64
ដែលផ្សាយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ដែលអាចចែករំលែកអំពីមេរៀនជីវិត
មេរៀនខាងព្រលឹងវិញ្ញាណ

និងជីវិតក្នុងសង្គមជាក់ស្តែងដល់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ (២កូរិនថូស ៩:១១-១២)

15. យើងខ្ញុំអធិស្ឋានសុំឱ្យស្ត្រីគ្រប់រូបនៅកូរ៉េខាងជើង
អាចស្តាប់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ដែលផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូង
លើនិងយល់អំពីដំណឹងល្អ ទទួលបានសេចក្តីស្រឡាញ់
និងទទួលបានព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់ពួកគេ។ (អេសាយ ២៨:២៣)

16. ឱ ព្រះបិតាអើយ មានយុវជន និងស្ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជា
ដែលរស់នៅនិងតស៊ូជាមួយនឹងជំងឺបាក់ទឹកចិត្ត។
សូមឱ្យពួកគេម្នាក់ៗបានរកឃើញសេចក្តីសង្ឃឹម
និងការព្យាបាលដែលមាននៅក្នុងទ្រង់។ (ទំនុកដំកើង ៩៤:១៩)

17. ព្រះអម្ចាស់អើយ សូមនាំដំណឹងល្អនៃសេចក្តីសង្គ្រោះដល់ស្ត្រីនៅអាស៊ី
ដែលធ្វើការនៅប្រទេសជប៉ុន
ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅឯស្រុកកំណើត។
សូមការពារពួកគេពីភាពឯកកោ ការភ័យខ្លាច
ការបែកបាក់ទំនាក់ទំនងគ្រួសារ និងការជួញដូរមនុស្សផងដែរ។
(ចាទិយកថា ៣១:៦)

18. ឱ ព្រះបិតាអើយ កូនសូមសរសើរព្រះនាមទ្រង់
ដែលស្ថានីយ៍ដែលចាក់ផ្សាយកម្មវិធីស្ត្រីនៃក្តីសង្ឃឹមនៅក្នុងប្រទេសនេប៉ាល់
បានកើនឡើងពី 8រហូតដល់15ស្ថានីយ៍ គិតត្រឹមខែឧសភា ឆ្នាំ 2022នេះ។
(1បាគ្យត្រ 16:9)

19. ឱ ព្រះបិតានៃយើងខ្ញុំអើយ
មានប្តីប្រពន្ធនៅប្រទេសហ្វីលីពីនជាច្រើនមិនយល់ពីគ្នាទៅវិញទៅមក។
សូមនាំមកនូវភាពការយល់ចិត្តនិងការចុះចូលក្នុងទំនាក់ទំនងរបស់ពួកគេ
ហើយបង្រៀនពួកគេពីរបៀបនៃការនិយាយនិងការបង្ហាញក្តីស្រឡាញ់ទីគ្នា
ទៅវិញទៅមកផងដែរ។ (១ពេត្រុស ៣:៨-១២)

20. ព្រះអម្ចាស់អើយ
សូមផ្លាស់ប្តូរដួងចិត្តរបស់ជនជាតិយួនដែលតែងតែធ្វើបាបកុមារ
សូមឱ្យពួកគេបានយកចិត្តទុកដាក់ និងការពារពួកគេ ហើយសូម
អោយអាជ្ញាធរបានចុះទៅអប់រំប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់អំពើ
អាក្រក់ទាំងនេះផងដែរ។ (សុភាសិត ២៥:២៨)

21. ព្រះអម្ចាស់អើយ
យើងសូមអធិស្ឋានអោយអត្រាកើនឡើងនៃការមានផ្ទៃពោះរបស់យុវជនវ័យជំទង់
នៅក្នុងប្រទេសម៉ុងហ្គោលី។ សូមឱ្យយុវជនទទួលបានការណែនាំ និង
យល់ពីការរួមភេទមុនអាពាហ៍ពិពាហ៍ និងយល់ពីផែនការនិងកោតខ្លាច
ព្រះផងដែរ។ (១ថែស្សាឡូនិច ៤:៣-៦)